

Living the Lotus 5

Buddhism in Everyday Life

2025
VOL. 236



Members from Bangladesh, Taiwan, India, and Brazil Participate in the Celebration of the Anniversary of Shakyamuni's Birth at the Great Sacred Hall in Tokyo



Living the Lotus
Vol. 236 (May 2025)

Senior Editor: Keiichi Akagawa
Editor: Sachi Mikawa
Copy Editor: Penn Setharin

Living the Lotus is published monthly
By Rissho Kosei-kai International,
Fumon Media Center, 2-7-1 Wada,
Suginami-ku, Tokyo 166-8537, Japan.
TEL: +81-3-5341-1124
FAX: +81-3-5341-1224
Email: living.the.lotus.rk-international@kosei-kai.or.jp

វិហារ្យសេកៃគឺជាអង្គការចលនាពុទ្ធសាសនាសកលមួយដែលមានពុទ្ធបរិស័ទ ជាច្រើនមានជំនឿលើគម្ពីព្រះសូត្រផ្កាឈូកសដែលជាព្រះសូត្ររបស់ព្រះពុទ្ធសាសនាមួយដ៏សំខាន់។ ពុទ្ធបរិស័ទទាំងនោះ បានខិតខំអនុវត្តការបង្រៀន របស់ព្រះបរមគ្រូនៃយើងទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា នៅកន្លែងការងារ ឬនៅក្នុងក្រុមគ្រួសាររបស់ពួកគាត់ជាដើម។ ជាពិសេសគឺខិតខំប្រឹងអនុវត្តធ្វើយ៉ាងណាអោយពិភពលោកទទួលបានសុខសន្តិភាព។

អង្គការវិហារ្យសេកៃ ត្រូវបានបង្កើតឡើងនៅឆ្នាំ 1983 ដោយ ស្ថាបនិក Nikkyo Niwano (1906-1999) និង សហស្ថាបនាយិកា Myoko Naganuma (1889-1957) បច្ចុប្បន្នក្រោមការណែនាំពីលោកប្រធាន Nichiko Niwano សមាជិក វិហារ្យសេកៃទាំងអស់ក្នុងនាមជាពុទ្ធបរិស័ទ បានកំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការចែករំលែកព្រះធម៌និងចូលរួមសកម្មភាពសន្តិភាពទាំងក្នុងនិងក្រៅប្រទេសក្នុងកិច្ចសហការជាមួយមនុស្សគ្រប់មជ្ឈដ្ឋាន។

The title of this newsletter, *Living the Lotus—Buddhism in Everyday Life*, conveys our hope of striving to practice the teachings of the Lotus Sutra in daily life in an imperfect world to enrich and make our lives more worthwhile, like beautiful lotus flowers blooming in a muddy pond. This newsletter aims to help people around the world apply Buddhism more easily in their daily lives.

មានឪពុកម្តាយទើបមានយើង

ដោយព្រះគ្រូនីវ៉ាណូ នីជីកូ
ព្រះប្រធានវិហារកូសេកៃ



“ទិវាអ្នកម្តាយ” និង “ទិវាលោកឪពុក”

ក្នុងអំឡុងដាច់សម័យអេដូ (ពីឆ្នាំ1861ដល់ឆ្នាំ1865) ឯស្រុកអាមេរិកឯនោះសង្គ្រាមចែកប្រទេសជាពីរទៅជាគ្នុង និងជើងបានផ្ទុះឡើងដោយសារតែការប្រទូស្តរ៉ាយបញ្ជាទាសករ។នៅពេលដែលសង្គ្រាមនោះបានបញ្ចប់ភ្លាមមាន នារីម្នាក់បានធ្វើ “សេចក្តីប្រកាសទិវាអ្នកម្តាយ ដែលមានគោលបំណងបដិសេធដាជាចំខាតនូវការបញ្ជូនស្វាមីឬបុត្រា ទៅសមរភូមិទៀតពីពេលនេះតទៅ។នេះជាដើមចមនៃ “ទិវាអ្នកម្តាយ” (នៅប្រទេសជប៉ុនគេប្រារព្ធនៅថ្ងៃអាទិត្យទី ២នៃខែឧសភា) ពោលគឺថាជាទិវាដែលចាប់កំណើតឡើងដើម្បីថ្លែងអំណរគុណចំពោះចិត្តមេត្តាករុណានិងសេចក្តី ស្នេហារបស់អ្នកម្តាយ។រីឯ “ទិវាលោកឪពុក” (ដែលគេប្រារព្ធនៅថ្ងៃអាទិត្យទី៣នៃខែមិថុនា) ក៏មិនមែនមិនមាន ទំនាក់ទំនងនឹងសង្គ្រាមគ្នាផងនឹងជើងនោះដែរ។គឺដោយសារតែកុមារម្នាក់ដែលគោរពលោកឪពុកដែលត្រឡប់ពីសមេ ភូមិមកផ្ទះវិញមិនបានប៉ុន្មានផងក៏ត្រូវភរិយាស្លាប់ចោលហើយត្រូវចិញ្ចឹមកូន៦នាក់តែម្នាក់ឯងបានគិតឃើញហើយ ប្រកាសថាប្រសិនបើមាន “ទិវាអ្នកម្តាយ” ក៏គោរពតែមាន “ទិវាលោកឪពុក” សម្រាប់គោរពសរសើរនិងថ្លែងអំណរ គុណចំពោះលោកឪពុកផងដែរ។ដូច្នេះហើយ“ទិវាលោកឪពុក” ក៏កើតមានឡើង។

យើងអាចគិតឃើញថាការបង្កើតទិវាបង្ហាញសេចក្តីដឹងគុណចំពោះក្តីស្រឡាញ់ហើយគិតដល់អ្នកម្តាយដែលមាន មេត្តាករុណានិងក្តីស្រឡាញ់ចំពោះគ្រួសារព្រមទាំងសេចក្តីគោរពចំពោះលោកឪពុកពីកូនៗហើយដែលបច្ចុប្បន្នបាន ក្លាយជាទិវាអ្នកម្តាយលោកឪពុកនៅបណ្តាប្រទេសក្នុងសាកលលោកនេះបង្ហាញថាការដឹងគុណចំពោះមេត្តាករុណា និងស្នេហាព្រមទាំងការគោរពនៅក្នុងគ្រួសារនីមួយៗចិញ្ចឹមបេះដូងមនុស្សឱ្យបានធំធាត់ហើយវាជាគ្រឹះដែលនាំឱ្យ អាចកសាងប្រទេសជាតិដ៏រុងរឿងដែលនរណាម្នាក់ក៏មានមោទនភាពដោយសារ។

ក្នុងន័យនេះដែរខ្ញុំព្រះករុណាអាត្មាភាពគិតនិងចង់ឱ្យទិវាដែលកូនម្នាក់ៗនឹកគិតដល់ការថ្លែងអំណរគុណចំពោះ មាតាបិតានេះទៅជាឱកាសដ៏ល្អសម្រាប់ឱ្យយើងគិតថាតើគ្រួសារនិងឪពុកម្តាយគួរប្រកាន់ឥរិយាបថបែបណាឱ្យបាន ទៅជាឪពុកដែលកូនៗគោរពហើយជាម្តាយដែលជាទីកន្លែងកក់ក្តៅជាទីដែលមានសេចក្តីស្រឡាញ់សម្រាប់កូនៗ ដូចដែលបុព្វបុរសយើងលោកតែងតែនិយាយនោះ?

សេចក្តីស្រឡាញ់និងគោរព (កត្តញ្ញកត្តវេទីចំពោះ) មាតាបិតា បន្តផ្ទាប់ទៅនឹងចក្រវាល! ?

នៅពេលដែលខ្ញុំព្រះករុណាអាត្មាភាពគិតអំពីអត្ថិភាពនៃឪពុកម្តាយ ខ្ញុំព្រះករុណាអាត្មាភាពក៏នឹកដល់ពាក្យរបស់លោកអេគីគេង ខៃបារ៉ា (Ekiken Kaibara) ដែលមានសរសេរនៅក្នុងសៀវភៅវេទសាស្ត្ររបស់គាត់ដែលមានចំណងជើងថា “ការបង្រៀនពីសុខភាព” ។ នៅក្នុងសៀវភៅនោះមានសរសេរថា “រាងកាយរបស់មនុស្សគឺជាអំណោយពីឪពុកនិងម្តាយ ហើយដើមកំណើតដំបូងបំផុតពោលគឺដើមកំណើតដ៏យូរលង់មកហើយមុនពេលដែលមាតាបិតានោះកើតទៅទៀត គឺចក្រវាលពោលគឺធម្មជាតិ”។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំព្រះករុណាអាត្មាភាពគិតអំពីអត្ថន័យនៃពាក្យថា “ដើមកំណើតដំបូងបំផុត គឺថាដើមកំណើតដ៏យូរលង់មកហើយមុនពេលដែលឪពុកម្តាយរបស់យើងចាប់កំណើតនោះគឺចក្រវាលពោលគឺធម្មជាតិ” ខ្ញុំព្រះករុណាអាត្មាភាពក៏ស្រាប់តែនឹកឃើញសំណេរមួយបន្ទាត់ដែលសរសេរដោយទ្រឹស្តីបរិច្ចាគវិទូហារ៉ូ សាជី (Haruo Saji) ។

ពាក្យនោះបើនិយាយសម្រួលឱ្យស្រួលយល់ទៅគឺថា រាងកាយរបស់យើងគឺជា “ផ្នែកមួយនៃធម្មជាតិ” ដែលកើតពីបំណែកនៃផ្កាយដែលបានផ្ទុះនៅក្នុងលំហ ហើយមនុស្សគឺជា “ផលិតផលនៃចក្រវាឡដែលបានចំណាយពេល 13.8 ពាន់លានឆ្នាំដើម្បីបង្កើត” ។ ដូច្នេះអាចនិយាយបានថានេះជាភស្តុតាងសម្រាប់បញ្ជាក់ទ្រឹស្តីដែលចែងថាមនុស្សយើងកើតចេញពីធម្មជាតិបានហើយ។

ការនិយាយនោះ ទោះបីយើងកើតមកតាមរយៈចំណងនិស្ស័យរវាងឪពុកនិងម្តាយយើងក៏ដោយ ក៏ខ្ញុំព្រះករុណាអាត្មាភាពយល់ថា វាជារឿងសំខាន់សម្រាប់គិតពីគំនិតនៃកត្តញ្ញកត្តវេទី កូនកតញ្ញ និងវិធីគោរពឪពុកម្តាយរបស់យើង ដែលមិនមែនត្រឹមតែមើលថែលោក ឬធ្វើជាកូនកតញ្ញ ឬផ្តល់អំណោយសម្រាប់បង្ហាញការដឹងគុណនោះទេគឺត្រូវតម្រូវឱ្យត្រូវនឹងលំហូរនៃជីវិតដ៏ធំធេងដែលមានចែងក្នុងធម៌ព្រះពុទ្ធដងដែរ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលទិវាអ្នកម្តាយ និងទិវាលោកឪពុក ដែលកាន់តែខិតមកជិតនៅពេលឆាប់ៗខាងមុខនេះ ខ្ញុំព្រះករុណាអាត្មាភាពមានសេចក្តីខ្មាសអៀនក្នុងការនិយាយថា ខ្ញុំព្រះករុណាអាត្មាភាពមានការចងចាំច្បាស់លាស់តែមួយចំនួនប៉ុណ្ណោះ ក្នុងការថ្លែងអំណរគុណឬប្រគេនអំណោយចំពោះញោមប្រុសស្រីជាឪពុកម្តាយរបស់ខ្ញុំព្រះករុណាអាត្មាភាព ។ ខ្ញុំព្រះករុណាអាត្មាភាព និងភរិយាធ្លាប់បានប្រគេនផ្កា និងអំណោយផ្សេងៗដែលរៀបចំដោយភរិយា ខ្ញុំព្រះករុណាអាត្មាភាពទៅព្រះអង្គ ប៉ុន្តែ ខ្ញុំព្រះករុណាអាត្មាភាពមានការចងចាំដ៏រស់រវើកបន្ថែមទៀត គឺចិត្តដែលតែងតែបោះប្រឆាំងនឹងឪពុកម្តាយរបស់ខ្ញុំព្រះករុណាអាត្មាភាព ហើយនិងមិនមានកត្តញ្ញកត្តវេទីចំពោះអ្នកទាំងពីរ។ ក្នុងន័យនេះ ខ្ញុំព្រះករុណាអាត្មាភាពមានអារម្មណ៍ថាបានសង្គ្រោះដោយសារគំនិតខាងក្រោមរបស់លោកហ្វឹជីគី ណាកាយ (Fujiki Nakae) ដែលជា អ្នកប្រាជ្ញពីសម័យអេដូ Edo ដូចលោកអេគីគេង ខៃបារ៉ា (Ekiken Kaibara) ដែរ។

លោកបានសរសេរថាកត្តញ្ញកត្តវេទីចំពោះឪពុកម្តាយរបស់មនុស្សម្នាក់ មិនមែនគ្រាន់តែជាការមើលថែឪពុកម្តាយដែលផ្តល់កំណើតដល់ខ្លួនឯងនោះទេ ប៉ុន្តែតាមរយៈការបម្រើថែទាំឪពុកម្តាយរបស់ខ្លួនឯង ខ្លួនពិតជាក្លាយជាមនុស្សតែមួយជាមួយនឹងជីវិតជាមូលដ្ឋាននៃចក្រវាល។ (ដកស្រង់ចេញពី『真理は現実のただ中にあり』／森 信三・致知出版社)

ដូចពាក្យដែលខ្ញុំព្រះករុណាអាត្មាភាពបានណែនាំពីមុនមកដែរ វាច្បាស់ណាស់ថា កត្តញ្ញកត្តវេទីមានទំនាក់ទំនងជាមួយជីវិតជាមូលដ្ឋាននៃចក្រវាល ដូច្នេះសូមលើកលែងទោសដល់ការខ្វះខាតនៃការដឹងគុណនិងអំណោយចំពោះមាតាបិតារបស់ខ្ញុំព្រះករុណាអាត្មាភាពផង ។ នៅលេខក្រោយ ខ្ញុំព្រះករុណាអាត្មាភាពនឹងសូមបញ្ជាក់ឱ្យកាន់តែស៊ីជម្រៅពីទស្សនៈដ៏ទូលំទូលាយអំពីអត្ថន័យនៃកត្តញ្ញកត្តវេទី និងវិធីដែលត្រូវតែប្រតិបត្តិ ដោយដាក់បញ្ចូលជាមួយនូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធដែរ។


ទោះបីយ៉ាងណាក៏ដោយ យើងបានកើតមកនៅក្នុងលោកនេះដោយសារឪពុកម្តាយរបស់យើង។ ដោយការដឹងគុណចំពោះសេចក្តីសប្បុរសនេះ ចូរយើងពិចារណាមគ្គានុរមាគ៌ាដែលនឹងនាំទៅរកការរីកចម្រើនរបស់យើង ដែលនឹងនាំទៅរក “ការបណ្តុះមនុស្សថ្មី” និងលើសពីនេះទៅទៀត ដើម្បីភាពសុខដុមរមនានៅក្នុងពិភពលោក។

Rissho Kosei-kai International

Make Every Encounter Matter



🌸 A Global Buddhist Movement 🌸



Information about
local Dharma centers



facebook



X



✉ We welcome comments on our newsletter Living the Lotus: living.the.lotus.rk-international@kosei-kai.or.jp